



# ការផ្សាយព័ត៌មាន

ថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០១២

## សម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា ផ្តល់ថវិកា ២ លានដុល្លារសហរដ្ឋអាមេរិចបន្ថែមទៀត ដល់កម្មវិធីបន្តប្រែប្រួលអាកាសធាតុ និងគ្រោះមហន្តរាយនៅកម្ពុជា

...†...

កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១២ នៅសណ្ឋាគារ Himawari ទីក្រុងភ្នំពេញ សម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា (CCCA) បានប្រកាសទទួលសំណើគម្រោងលើកទី២ ដើម្បីពង្រឹងបន្ថែម ដល់ការប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងគ្រោះមហន្តរាយនានានៅក្នុងប្រទេសកម្ពុជា។

កម្ពុជាគឺជាប្រទេសមួយងាយទទួលរងគ្រោះជាងគេបំផុតនៅលើពិភពលោក ចំពោះការប្រែប្រួលអាកាសធាតុ ហើយកាលពីឆ្នាំមុនកម្ពុជាបានជួបប្រទះ នូវគ្រោះទឹកជំនន់អស់កាលដ៏យូរ ។ យោងតាមស្ថិតិរបស់សហប្រជាជាតិបានប៉ាន់ស្មានថា ទឹកជំនន់បានបង្កផលប៉ះពាល់ ដល់ផ្ទៃដីប្រមាណជា ៣ ភាគ ៤ នៃផ្ទៃដីសរុបរបស់ប្រទេសកម្ពុជា ដែលបានបង្កការខូចខាតយ៉ាងខ្លាំងដល់ ជីវភាពរស់នៅរបស់ប្រជាជន សន្តិសុខស្បៀង និងហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេស ដែលមួយភាគធំប៉ះពាល់ដល់ទីជនបទ ដែលពឹងផ្អែកយ៉ាងខ្លាំងលើវិស័យកសិកម្ម។

ការប្រកាសទទួលសំណើគម្រោងថ្មីកម្មវិធី CCCA នេះ នឹងគាំទ្រដល់ គំនិតផ្តួចផ្តើម ដែលនឹងផ្តល់ព័ត៌មានចំណេះដឹង និង ពង្រឹងភាពជាដៃគូ ការកសាងសមត្ថភាពរបស់ស្ថាប័នជាតិ ហើយក៏លើកកម្ពស់សុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងសហគមន៍ ដោយផ្តោតជាសំខាន់លើវិស័យអាទិភាពមួយចំនួន ដែលមានចែងនៅក្នុងកម្មវិធីជាតិបន្តនឹងការប្រែប្រួលអាកាសធាតុ (NAPA) រួមមាន វិស័យកសិកម្ម រុក្ខកម្ម ជលផល ធនធានទឹក សុខាភិបាលហេដ្ឋារចនាសម្ព័ន្ធ និងឧតុនិយម។

ក្នុងសិក្ខាសាលាណែនាំ ដែលបានប្រារព្ធឡើងនាពេលថ្មី នៅទីក្រុងភ្នំពេញ ក្នុងគោលបំណងផ្តល់ព័ត៌មានសង្ខេបដល់ស្ថាប័ន ដែលមានចំណាប់ អារម្មណ៍ អំពីវិសាលភាព សំណើគម្រោងថ្មី ខ្លឹមសារសំខាន់គឺតម្រូវការឲ្យមានសកម្មភាពនៅមូលដ្ឋាន និងការចូលរួម ដែលអាចផ្តល់អត្ថប្រយោជន៍ដោយផ្ទាល់ដល់សហគមន៍ និងការជម្រុញឲ្យមានភាពម្ចាស់ការនៅមូលដ្ឋាន។ ក្នុងសន្ទរកថាបើក អង្គសិក្ខាសាលា ឯកឧត្តម **ធីតា គ្រឿងចុត្តា** រដ្ឋលេខាធិការក្រសួងបរិស្ថានបានសង្កត់ធ្ងន់ពីសារៈសំខាន់ នៃការបញ្ជ្រាបការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ទៅក្នុងកម្មវិធីនយោបាយ និងរបៀបវារៈអភិវឌ្ឍន៍ នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ

ដោយផ្ដោតជាសំខាន់ទៅលើការពង្រឹងសមត្ថភាពបន្តក្នុងវិស័យអាទិភាព ដែលចាត់ទុកថាជាផ្ទាំងខ្នងសេដ្ឋកិច្ចជាតិ។

CCCA កំពុងធ្វើការងារឆ្លើយតបនឹងកំពុងកើតមាន ពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុចាប់តាំងពីចាប់ផ្ដើមកម្មវិធី ក្នុងឆ្នាំ២០១០។ មកទល់ពេលនេះ CCCA បានផ្តល់ការគាំទ្រថវិកាដល់គម្រោងបន្ត ការប្រែប្រួលអាកាសធាតុចំនួន ១០ តាមរយៈ មូលនិធិ CCCA ពហុម្ចាស់ជំនួយ ដោយផ្តល់ នូវទឹកប្រាក់ប្រមាណជា ៧លានដុល្លារអាមេរិច ស្ថាប័នរដ្ឋាភិបាល និង អង្គការសង្គមស៊ីវិលនានា ដើម្បីបង្កើតក្របខណ្ឌ គោលនយោបាយ និងការគ្រប់គ្រងចំណេះដឹង ស្តីពីការប្រែប្រួលអាកាសធាតុ ក៏ដូចជាវិធានការបន្តសកលរូងនានាក្នុង វិស័យមួយចំនួន ដែលចាត់ទុកថា ងាយរងគ្រោះបំផុតចំពោះផលប៉ះពាល់ នៃការបម្រែបម្រួលអាកាសធាតុ ក្នុងគោលបំណងស្វែងរកកម្រិតអនុវត្ត ដែលសមស្របបំផុតក្នុងបរិបទប្រទេសកម្ពុជា។ គ្រោងការ និងវិស័យមួយចំនួន ដែលកំពុងអនុវត្តដោយគម្រោងទាំង ១០ ខាងលើ មានដូចជា វិស័យជលផល កសិកម្ម សហគមន៍ព្រៃឈើ តំបន់ការពារ ផែនការនគរូបនីយកម្ម ការគ្រប់គ្រងតំបន់ឆ្នេរ និងអភិបាលកិច្ចមូលដ្ឋាន។ ក្នុងអង្គសិក្ខាសាលាលោក **ឡាយ ឃឹម** ឧបការីកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បានមានប្រសាសថា ការប្រកាសទទួលសំណើគម្រោងលើកទី២នេះ ផ្តល់ឱកាស សម្រាប់ការបង្កើតភាពជាដៃគូថ្មី និងបង្កើននូវការបង្ហាញឲ្យឃើញ ពីការប្រឹងប្រែងរបស់កម្ពុជា និងសហគមន៍អ្នកផ្តល់ជំនួយ ក្នុងការប្រយុទ្ធប្រឆាំងហានិភ័យ នៃប្រែប្រួលអាកាសធាតុ ធ្វើការពង្រឹងបន្ថែមលើគម្រោងកំពុងអនុវត្ត ដោយរំពឹងថាមានអ្នកទទួលបានផលពីគម្រោងប្រមាណ ១៧ម៉ឺន នាក់ នៅទូទាំងប្រទេស។

CCCA ជាវិធាន មានភាពទូលំទូលាយបែបច្នៃប្រឌិតថ្មីមួយ សម្រាប់ឆ្លើយតបនឹងបញ្ហាប្រែប្រួលអាកាសធាតុ និងហានិភ័យនៃគ្រោះមហន្តរាយនៅកម្ពុជា។ កម្មវិធីនេះជាកិច្ចផ្តួចផ្តើមពហុម្ចាស់ជំនួយ ដែលបានទទួលមូលនិធិពីសហភាពអឺរ៉ុប (EU) ទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិនៃប្រទេសស៊ុយអែដ (Sida), ទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិនៃប្រទេសដាណឺម៉ាក (Danida) និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP)។ កិច្ចផ្តួចផ្តើមនេះស្ថិតនៅក្រោមការដឹកនាំរបស់គណៈកម្មាធិការជាតិគ្រប់គ្រងការប្រែប្រួល អាកាសធាតុ នៃរាជរដ្ឋាភិបាលកម្ពុជា ដែលជាស្ថាប័នរដ្ឋាភិបាលទទួលបន្ទុកសម្របសម្រួល និងគាំទ្រ គោលនយោបាយ រាល់គ្រប់ទិដ្ឋភាពទាំងអស់ នៃការប្រែប្រួលអាកាសធាតុ។

មូលនិធិប្រែប្រួលអាកាសធាតុនៃ CCCA ត្រូវបានបង្កើតឡើងនៅក្រោម CCCA សំដៅធ្វើជាចំណុចរួមសម្រាប់ ដៃគូអភិវឌ្ឍន៍ និងម្ចាស់ជំនួយពហុភាគី ក្នុងការផ្តល់ធនធាន សម្រាប់ការកសាងសមត្ថភាព លើការងារប្រែប្រួលអាកាសធាតុ នៅក្នុងរដ្ឋាភិបាលថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន។

+++++

សំណុំបែបបទ សម្រាប់ការប្រកាសទទួលគម្រោងលើកទី ២ នឹងឈប់ទទួល របស់ CCCA ត្រឹមថ្ងៃ  
សុក្រ ទី១ ខែមិថុនា ឆ្នាំ២០១២។ សម្រាប់ព័ត៌មានបន្ថែម ស្តីការប្រកាស អាចទទួលបានរយៈ  
[www.camclimate.org.kh](http://www.camclimate.org.kh) ឬ ទាក់ទងតាមរយៈព័ត៌មានខាងក្រោម។

លេខាធិការដ្ឋានមូលនិធិប្រែប្រួលអាកាសធាតុសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា: លោក **អឿល ជួន**  
ទូរស័ព្ទ: +855-0-12-718174, [echuon@camclimate.org.kh](mailto:echuon@camclimate.org.kh)